

ការរងគ្រោះដោយស្ថានភាពជំងឺធ្ងន់ធ្ងររយៈពេលយូរ គឺជាបទពិសោធន៍ ដ៏លំបាកសម្រាប់អ្នកជំងឺនិងក្រុមគ្រួសារ។ វាកាន់តែលំបាកទៅទៀតប្រសិនបើអ្នកជំងឺគឺជាអ្នករកលុយចិញ្ចឹមគ្រួសារ។

“ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ” របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ បង្កើននូវការធានារ៉ាប់រង ប្រសិនបើលោកអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺណាមួយក្នុងចំណោម ជំងឺធ្ងន់ធ្ងរ ចំនួនបី ដែលតែងតែកើតមានជាទូទៅនៅកម្ពុជាដូចជា៖ ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

❗ សារៈសំខាន់

- ការការពារ ដែលមានតម្លៃទាប ដែលទូទាត់ទឹកប្រាក់សរុបតែម្តងនៅក្នុងករណីដែលលោកអ្នកមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
- អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ខណៈពេលដែលលោកអ្នកកំពុងផ្តោតលើការព្យាបាល។
- មានភាពបត់បែន ហើយអាចបញ្ចប់ពេលណាក៏បាន។

★ អត្ថប្រយោជន៍



ក្រុមហ៊ុននឹងទូទាត់ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែមនេះជូនលោកអ្នកនិងក្រុមគ្រួសារ នៅពេលដែលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺណាមួយ ដែលអាចជាជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ ដូច្នេះលោកអ្នកអាចផ្តោតទៅលើតែការព្យាបាលតែប៉ុណ្ណោះ។

🚫 ករណីមិនធានា


ក្រុមហ៊ុនមិនទទួលខុសត្រូវក្នុងការទូទាត់អត្ថប្រយោជន៍នៃផលិតផលនេះទេ ប្រសិនបើការទាមទាររបស់អ្នកត្រូវបានធានារ៉ាប់រងជីវិតបណ្តាលមកពីលទ្ធផលណាមួយដូចខាងក្រោម៖

- ក. ស្ថានភាពសុខភាពកើតមុនពេលធានារ៉ាប់រងលុះត្រាតែស្ថានភាពសុខភាពនោះត្រូវបានប្រកាសដោយពេញលេញនិងស្មោះត្រង់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងឬពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ និងទទួលយកដោយក្រុមហ៊ុន ឬ
- ខ. ជំងឺពីកំណើត ឬការខ្សោយពីកំណើត ឬ
- គ. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ឃ. ការបង្កគ្រោះថ្នាក់ដោយខ្លួនឯងរបស់អ្នកត្រូវបានធានារ៉ាប់រងទោះជាក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមានវិបល្លាសក៏ដោយ ឬ
- ង. ឆ្លងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមេរោគហ៊ីវ (HIV) ឬជំងឺអេដស៍ (AIDS) ឬ
- ច. ការប្រើប្រាស់ខុសច្បាប់នូវថ្នាំណាតូទីក (narcotics) ថ្នាំរំញ័រ (stimulants) ឬសារធាតុញៀនដទៃទៀត ឬ
- ឆ. ទទួលរងសារធាតុវិទ្យុសកម្ម (Radioactive substances) ឬ
- ជ. ជាលទ្ធផលនៃការវាយប្រហារដោយចេតនា ឬអចេតនា ដោយអាវុធនុយក្លេអ៊ែរ អាវុធគីមី ឬអាវុធដីវសាស្ត្រ ឬ
- ឈ. ការស្នើសុំរំកាត់ ដែលសំដៅដល់ការរំកាត់តាមនីតិវិធីក្បួនវេជ្ជសាស្ត្រ រួមទាំងការរំកាត់កែសម្ផស្សដោយមិនចាំបាច់ឈរលើមូលដ្ឋានវេជ្ជសាស្ត្រឡើយដែលបានធ្វើឡើងតាមសំណើរបស់អ្នកត្រូវបានធានារ៉ាប់រង។



↺ ដំណើរការរបស់ផលិតផល

លោកសម្បត្តិ បានទិញបណ្ណសន្យារ៉ាប់រងមូលដ្ឋានដែលមានរយៈពេល ១០ ឆ្នាំ ពីក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ ហើយបានភ្ជាប់ “ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ” ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន \$៥០០០។ លោកសម្បត្តិត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចំនួន \$១១.៦ រៀងរាល់ឆ្នាំសម្រាប់ ៥ ឆ្នាំដំបូងដើម្បីទិញផលិតផលបន្ថែមនេះ។



- ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺមហារីកធ្ងន់ធ្ងរ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន \$៥០០០ ជូនគាត់ ឬគ្រួសារ។

- ប្រសិនបើលោកសម្បត្តិត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺគាំងបេះដូងធ្ងន់ធ្ងរ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន \$៥០០០ ជូនគាត់ ឬគ្រួសារ។



- ប្រសិនបើលោកសម្បត្តិត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន \$៥០០០ ជូនគាត់ ឬគ្រួសារ។





- លោកអ្នកត្រូវទិញបណ្ណសន្យារ៉ាប់រងមូលដ្ឋានពីក្រុមហ៊ុន ហ្វីរលីមីតធីត ឡាយហ្វី ដែលផលិតផលបន្ថែមនេះត្រូវភ្ជាប់ជាមួយ។
- អាយុចាប់ផ្តើមធានា៖ ១៨ ដល់ ៦៥ ឆ្នាំ

- រយៈពេលនៃបណ្ណសន្យារ៉ាប់រង/រយៈពេល បង់បុព្វលាភធានារ៉ាប់រង៖ មានរយៈពេល ១ (មួយ) ឆ្នាំ និងអាចត្រូវបានបន្តជារៀងរាល់ឆ្នាំ
- បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់ជា ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ



ខិត្តប័ណ្ណនេះផ្តល់នូវព័ត៌មានបឋមអំពីផលិតផលប៉ុណ្ណោះ។ លោកអ្នកត្រូវអានបណ្ណសន្យារ៉ាប់រងនៃផលិតផលនេះដើម្បីជ្រាបពីព័ត៌មានលម្អិត ហើយស្វែងរកការប្រឹក្សាយោបល់ពីបុគ្គលិកផ្នែកលក់ធានារ៉ាប់រងរបស់យើងខ្ញុំ មុននឹងសម្រេចចិត្តទិញផលិតផលនេះ។

     Fortune Life Insurance PLC  fortunelifecambodia
 www.fortunelife.com.kh  +855 23 931 999 | 1800-202 202 
 អគារឌីហ្គីតាល់ ជាន់ទី26 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ110) សង្កាត់ផ្សារដំបូងទី3 ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ សម្រាប់មេគ្រួសារ

រស់នៅដោយមានសុភមង្គល នាថ្ងៃអនាគត

